



សិល្បៈខ្មែរអមតៈ

ជ្រើសរើសវិចិត្រករ ២ នាក់ និងអ្នកនិពន្ធ ១ នាក់សម្រាប់
កម្មវិធីនិវេសដ្ឋាន និងទស្សនកិច្ច ២០១៨
កញ្ចប់ព័ត៌មាន និង ការណែនាំពីការដាក់ពាក្យ

អរគុណសម្រាប់ការគាំទ្រពី Fresh Sound Foundation និងការសហការជាមួយ មជ្ឈមណ្ឌលស្នូឌីយោ Vermont, អង្គការសិល្បៈខ្មែរអមតៈ (CLA) មានផ្តល់ជាឱកាសពិសេសមួយ ជូនដល់ពន្ធកសិល្បករខ្មែរចំនួន៧រូបដើម្បីទៅស្នាក់នៅ និងទស្សនកិច្ចនៅមជ្ឈមណ្ឌលស្នូឌីយោ Vermont ដែលស្ថិតនៅ Johnson, សង្កាត់ Vermont, សហរដ្ឋអាមេរិក, រួមទាំងរយៈពេល៩ថ្ងៃចុងបញ្ចប់នៃរយៈពេលទស្សនកិច្ចនោះ នឹងទៅទស្សនាដកបទពិសោធន៍ដ៏អស្ចារ្យនៅក្នុងទីក្រុងញូយ៉ក ផងដែរ ។

កម្មវិធីស្នាក់នៅនិងទស្សនកិច្ចនេះមានគោលបំណង ធ្វើឲ្យសិល្បករខ្មែរវ័យក្មេងមានពេលវេលានិងកន្លែងសម្រាប់ការស្វែងរកសម្លេងខាងក្នុងចិត្តរបស់ពួកគេព្រមទាំងដើម្បីអភិវឌ្ឍបន្តនូវបែបបទសិល្បៈរបស់ពួកគេ លុះពេលត្រលប់មកប្រទេសកម្ពុជាវិញ ពួកគេនឹងមានពលស្មារតីខ្លាំងក្លា។ ពេលត្រលប់មកវិញ ពួកគេនឹងត្រូវបានរំពឹងថាក្លាយជាអ្នកតស៊ូមតិ និងអ្នកណែនាំតាមរយៈការពាំនាំនូវគំនិតយល់ឃើញនិងទម្រង់ធ្វើការថ្មីៗ មកពង្រឹងសហគមន៍សិល្បៈខ្មែរ ។

កម្មវិធីនិវេសដ្ឋាន និងទស្សនកិច្ច នឹងត្រូវប្រព្រឹត្តឡើងនៅថ្ងៃទី ៣០ ខែកញ្ញា ដល់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨

ការស្នាក់នៅមជ្ឈមណ្ឌលស្នូឌីយោ Vermont (ទីក្រុងVermont)ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ និងទីក្រុងញូយ៉ក ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

សោហ៊ុយចំណាយទាំងអស់គឺខាងកម្មវិធីជាអ្នករ៉ាប់រង ។ សិល្បករដែលត្រូវបានជ្រើសរើសនឹងត្រូវបានផ្តល់កន្លែងមួយក្នុងស្នូឌីយោសម្រាប់ធ្វើការ ព្រមទាំងអាចប្រើប្រាស់ធនធានរបស់មជ្ឈមណ្ឌលស្នូឌីយោ Vermont ។ ជាមួយគ្នានោះដែរ ក៏នឹងមានឱកាសជួបមិត្តសិល្បករ, អ្នករៀបចំពិពណ៌សិល្បៈ និងបញ្ជីនិស្សិតសិល្បៈដទៃទៀត ។

កម្មវិធីទស្សនកិច្ចបន្ទាប់ពីការធ្វើនិវេសដ្ឋាន ត្រូវបានបង្កើតឡើងផ្អែកលើស្មារតី បំពាក់បន្ថែមនូវបទពិសោធន៍លើសពីការធ្វើការក្នុងស្នូឌីយោ។ សិល្បៈខ្មែរអមតៈកំពុងរៀបចំជាកម្មវិធីដ៏មមាញឹករយៈពេល៩ថ្ងៃនៅទីក្រុងញូយ៉ក ក្នុងគោលបំណងផ្តល់ការស្វែងយល់ជាសង្ខេប នៃពិភពសិល្បៈនៃទីក្រុងញូយ៉កព្រមទាំងទទួលបាននូវបទពិសោធន៍បន្ថែមពីការសំដែងសិល្បៈសហសម័យ ។ កម្មវិធីក៏រួមបញ្ចូលនូវ ការទៅទស្សនាទីតាំងសិល្បៈ និងអង្គការដែលពាក់ព័ន្ធ, ជួបជាមួយអ្នកធ្វើការក្នុងវិស័យសិល្បៈ និងអាណិកជនខ្មែរ ។ កម្មវិធីទស្សនកិច្ចនឹងរៀបចំឡើងទៅតាមសិល្បករដែលត្រូវបានជ្រើសរើស។

កម្មវិធីលម្អិត

យើងកំពុងស្វែងរកបេក្ខជនជាសិល្បករផ្នែកទស្សនីយចក្ខុដែលមានភាពចំរើនដោយឯករាជ្យ និងជាអ្នកដែលទទួលបានផលប្រយោជន៍តបស្នងដ៏ច្រើនពីឱកាសនេះនៅខណៈនេះក្នុងអាជីពរបស់ពួកគេ ។

យើងនឹងជ្រើសរើស៖

វិចិត្រករ ២ នាក់ (អ្នកគំនូរ, ជាងចម្លាក់, អ្នកថតរូប។ល។)

អ្នកនិពន្ធ ១ រូប (កំណាព្យ, ប្រលោមលោក, សំណេរ ។ល។)

ការស្នាក់នៅទស្សនកិច្ចនេះរួមមានចំណាយពេល៤សប្តាហ៍នៅមជ្ឈមណ្ឌលស្នូឌីយោ Vermont នឹងមានបន្ថែមការស្នាក់នៅ ទីក្រុងញូយ៉កចំនួន៩ថ្ងៃ។ សិល្បករចាំបាច់ត្រូវចូលរួមគ្រប់សកម្មភាពនៅក្នុងអំឡុងពេលទស្សនកិច្ចនេះ។ ពេលត្រលប់មក ប្រទេសកម្ពុជាវិញ សិល្បករត្រូវតែធ្វើបទបង្ហាញដើម្បីចែករំលែកពីចំណេះដឹង, បទពិសោធន៍ និងស្នាដៃសិល្បៈទាំងឡាយ ដល់សាធារណៈជនខ្មែរ។ បទបង្ហាញចុងក្រោយនឹងរៀបចំឡើងដោយសិល្បៈខ្មែរអមតៈ។ សិល្បករអាចជ្រើសរើសធ្វើការ រៀបចំជាពិព័រណ៍/អានការងាររបស់ពួកគេ ជំនួសឲ្យការដឹកនាំការពិភាក្សាជាសាធារណៈ ។

អំពីមជ្ឈមណ្ឌលស្នូឌីយោ Vermont

មជ្ឈមណ្ឌលស្នូឌីយោ Vermont ត្រូវបានបង្កើតឡើងដោយសិល្បករមួយក្រុមក្នុងឆ្នាំ១៩៨៤។ ទីតាំងសម្រាប់ការស្នាក់នៅនិង ទស្សនកិច្ច មានទីតាំងស្ថិតនៅតាមច្រាំងទន្លេ Gihon នៅក្នុងភូមិប្រវត្តិសាស្ត្រ Johnson សង្កាត់ Vermont ។ Vermont ត្រូវ បានជ្រើសតាំងដោយគោលបំណងលើកតម្កើងភាពច្នៃប្រឌិតតាមរយៈសហគមន៍, កិច្ចសហប្រតិបត្តិការ និងការត្រិះរិះ ពិចារណាដោយស្ងប់ស្ងៀម គាំទ្រដោយសម្រស់ធម្មជាតិនៃភាគខាងជើងជួរភ្នំបៃតង (Green Mountains)។ មជ្ឈមណ្ឌល ស្នូឌីយោ Vermont ជាកម្មវិធីស្នាក់នៅនិងទស្សនកិច្ចអន្តរជាតិធំជាងគេនៅក្នុងសហរដ្ឋអាមេរិក ដោយបានធ្វើជាម្ចាស់ផ្ទះ ទៅដល់សិល្បករផ្នែកទស្សនីយចក្ខុនិងអ្នកនិពន្ធចំនួន៥០នាក់ជារៀងរាល់ខែមកពីទូទាំងសហរដ្ឋអាមេរិកនិងសកលលោក ។ ការស្នាក់នៅមានផ្តល់ឲ្យនូវ៖

- បន្ទប់ផ្ទាល់ខ្លួននៅក្នុងផ្ទះរួមតូចល្មមមួយ
- ការចូលទៅប្រើប្រាស់ស្នូឌីយោផ្ទាល់ខ្លួននៅក្នុងអគារស្នូឌីយោជំនាញទាំង៦របស់ពួកយើងបាន ២៤ ម៉ោង
- អាហារញ៉ាំរួមពេលក្នុងមួយថ្ងៃ (បូករួមទាំងទឹកផ្លែឈើស្រស់, កាហ្វេ/តែ/តេស្តដៈ និងគ្រាប់ធញ្ញជាតិដែលមាន នៅគ្រប់ពេល

ការត្រូវទទួលបានចូលរួមក្នុងកម្មវិធីទស្សនាមជ្ឈមណ្ឌលស្នូឌីយោ Vermont គឺមានលក្ខណៈប្រកួតប្រជែងនិងផ្អែកទៅលើការ ពិនិត្យល្អិតល្អន់ទៅលើសំណុំពាក្យស្នើសុំនិងឯកសារពាក់ព័ន្ធ។ សម្រាប់ព័ត៌មានបន្ថែមពីមជ្ឈមណ្ឌលស្នូឌីយោ Vermont សូមចូលទៅកាន់គេហទំព័រ www.vermontstudiocenter.org

របៀបនៃការដាក់ពាក្យ

ការដាក់ពាក្យស្នើសុំ និងគោលការណ៍ណែនាំ

ពាក្យស្នើសុំ ត្រូវបំពេញឲ្យពេញ និងរក្សាទុកជាទម្រង់ Word ឬ PDF។ គំរូនៃការងាររបស់អ្នកត្រូវរួមបញ្ចូលទាំង (សូមអនុវត្ត តាមការណែនាំខាងក្រោម)

ប្រមូលពាក្យស្នើសុំមកអីមែល៖

ពាក្យស្នើសុំត្រូវតែបំពេញឲ្យបានពេញលេញនិង រក្សាទុកជាច្បាប់ឌីជីថលជា Word ឬ PDF ។ គំរូស្នាដៃសិល្បៈរបស់លោក អ្នកត្រូវភ្ជាប់មកជាមួយផងដែរ (សូមគោរពតាមការណែនាំពីការដាក់ពាក្យ)

សូមដាក់ពាក្យដោយផ្ញើអីមែលទៅកាន់៖ grants@camboianlivingarts.org ឬក៏

ដាក់ពាក្យដោយយកប្រគល់ជា Flashdrive ឬក៏ DVD ដែលមានផ្ទុកឯកសារដាក់ពាក្យរបស់អ្នកមកកាន់ការិយាល័យអង្គការ សិល្បៈខ្មែរអមតៈនៅផ្ទះលេខ១២៨ G៩ មហាវិថីសុធារស ក្រុងភ្នំពេញ

ទូរស័ព្ទទំនាក់ទំនង៖ (៨៥៥) ២៣ ៩៨៦ ០៣២

***សូមកុំនាំយកនូវស្នាដៃសិល្បៈនិងពាក្យស្នើសុំជា Hardcopies

យើងទទួលតែពាក្យស្នើសុំជាឯកសារឌីជីថលតែប៉ុណ្ណោះ ។

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ សូមបញ្ជូនពាក្យស្នើសុំដែលបំពេញគ្រប់លក្ខខណ្ឌចង់បាន ឲ្យបានមុនម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨

ពាក្យស្នើសុំដែលដាក់ក្រោយម៉ោងនិងថ្ងៃកំណត់ខាងលើនឹងមិនត្រូវបានពិចារណាទេ ។ ពាក្យស្នើសុំដែលមិនមានលក្ខណៈ ពេញលេញដូចការណែនាំក៏មិនត្រូវបានពិចារណាដែរ ។ **បង្កាន់ដៃទទួលបាននូវពាក្យស្នើសុំដែលពេញលេញនឹងត្រូវប្រកាស ជូននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ។**

លក្ខខណ្ឌដាក់ពាក្យ

ការដាក់ពាក្យចូលរួមប្រជែងក្នុងកម្មវិធីនេះបើកជូនទូលាយទៅដល់ សិល្បករកម្ពុជា ដែលមានអាយុចាប់ពី២១ឆ្នាំឡើងទៅ ។ សិល្បករត្រូវតែមានអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ ហើយនឹងប័ណ្ណសម្គាល់ថាពិតជាសិល្បករផ្នែកនេះមែនឬទម្រង់សិល្បៈ ប្រហាក់ប្រហែល ឬអ្នកនិពន្ធ ហើយបានចាប់មុខងារជាសិល្បករយ៉ាងតិចណាស់៣ឆ្នាំ ។ **បេក្ខជនទាំងអស់ត្រូវតែចេះ និយាយនិងយល់ភាសាអង់គ្លេសគ្រប់គ្រាន់ល្មមសម្រាប់ការប្រាស្រ័យទាក់ទងបំពេញតំរូវការរបស់ខ្លួនបាន ។**

ការសម្រេចជ្រើសរើស

គណៈកម្មការជ្រើសរើសនឹងត្រួតពិនិត្យលើពាក្យស្នើសុំទាំងអស់និងធ្វើការសម្រេចចិត្តផ្នែកលើតែព័ត៌មានដែលបេក្ខជនផ្តល់ ឲ្យក្នុងពាក្យស្នើសុំប៉ុណ្ណោះ ។ បេក្ខជនទាំងអស់នឹងដឹងលទ្ធផលនៃការជ្រើសរើសមុនឬត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ។

សំណួរដែលត្រូវបានសួរញឹកញាប់

តើសិល្បករប្រភេទណាដែលត្រូវជ្រើសរើស?

វិចិត្រករ ៖ រាល់សិល្បករទាំងឡាយដែលធ្វើការលើផ្នែកផ្សព្វផ្សាយទស្សនីយចក្ខុ ដូចជា គំនូរ, ប្រព័ន្ធផ្សព្វផ្សាយចម្រុះ, ការ សំដែង, ចម្លាក់, សិល្បៈសូនរូប, ការចនាបង្កើតម៉ូឌុលបោះពុម្ព(printmaking), សិល្បៈថតរូប, សិល្បៈគំនូរជញ្ជាំង, សិល្បៈរីដេអូ, សិល្បៈរូបផ្គុំពីវត្ថុចម្រុះ... ។ល។ សុទ្ធសឹងតែអាចត្រូវលក្ខខណ្ឌអាចដាក់ពាក្យបាន ។

អ្នកនិពន្ធ៖ អ្នកនិពន្ធដែលធ្វើការទៅលើការសរសេររឿងប្រលោមលោក, កំណាព្យ, កំណត់ត្រាប្រវត្តិ, ប្រវត្តិសាស្ត្របែបប្រឌិត, ឬការសរសេរបែបប្រឌិតផ្សេងទៀត អាចដាក់ពាក្យបាន។

តើខ្ញុំត្រូវបង្កើតស្នាដៃថ្មីនឹងបង្ហាញក្នុងអំឡុងពេលស្នាក់នៅនឹងទស្សនកិច្ចឬទេ? ៖ មិនមានទេ ។ លោកអ្នកនឹងមិនតម្រូវ ឲ្យបង្កើតនិងបង្ហាញពីស្នាដៃអ្វីទេ ។

តើខាងអ្នករៀបចំកម្មវិធីឧបត្ថម្ភលើចំណាយអ្វីខ្លះ? ៖ ថ្លៃសំបុត្រយន្តហោះទៅមកពីប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក កម្រិត economy, ថ្លៃស្នាក់នៅនិងអាហារ, សោហ៊ុយធ្វើដំណើរក្នុងសហរដ្ឋអាមេរិក បូករួមទាំងរយៈពេល៨ថ្ងៃនៅក្នុងទីក្រុង ញូយ៉កផងដែរ ។

តើខ្ញុំត្រូវការមានលិខិតឆ្លងដែនដែរឬទេ? ៖ នៅពេលដាក់ពាក្យលោកអ្នកមិនតម្រូវឲ្យមានលិខិតឆ្លងដែនទេប៉ុន្តែពេលដែល លោកអ្នកត្រូវបានជ្រើសរើសសម្រាប់កម្មវិធី លោកអ្នកត្រូវមានឯកសារចាំបាច់ទាំងឡាយសម្រាប់ការធ្វើដំណើរទៅក្រៅ ប្រទេស។

តើខ្ញុំអាចនាំប្រពន្ធឬប្តី និងកូនទៅជាមួយបានទេ? ៖ កម្មវិធីនេះមិនអនុញ្ញាតឲ្យលោកអ្នកនាំយកប្រពន្ធឬប្តី និងកូនទៅ ជាមួយបានឡើយនៅពេលលោកអ្នកត្រូវបានជ្រើសរើស ។